

بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ



دائرة الزراعة والثروة السمكية
 وزارة الزراعة والثروة السمكية
 د.خ. حيفا، حيفا، فلسطين.

متردد: 198-A/2018/28		فوج قري حرمبوه	
تاريخ: 02 حزيران 2018			
متردد: 1	متردد: (الرج)	رقم	متردد
	1		
		دائرة الزراعة والثروة السمكية	
		رقم: 8835.00	
- حياض: 4,417.50 متر (السيه حياض 50%) - سويح: 2,000.00 متر - حوض: 3,000.00 متر - اسر: 1,000.00 متر		حياض حرمبوه	
1- حياض: 1,000.00 متر / حياض: 1,000.00 متر حياض: 1,000.00 متر / حياض: 1,000.00 متر		السيه حياض	
2- حياض: 1,000.00 متر / حياض: 1,000.00 متر حياض: 1,000.00 متر / حياض: 1,000.00 متر			
MS 4 حياض: 1,000.00 متر / حياض: 1,000.00 متر			
- حياض: 1,000.00 متر / حياض: 1,000.00 متر حياض: 1,000.00 متر / حياض: 1,000.00 متر		حياض حرمبوه	
- حياض: 1,000.00 متر / حياض: 1,000.00 متر حياض: 1,000.00 متر / حياض: 1,000.00 متر			

<p>1- ស្តាប់សំឡេងក្នុងតុលាការកម្ពុជា។</p> <p>2- ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ។</p> <p>3- ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា)</p> <p>4- ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា)</p> <p>5- ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ 7 ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា</p> <p>6- ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា)</p>	<p>ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ</p>
<p>2018 ថ្ងៃទី 15 រយៈពេល 14:30 ដល់ 15:30 នាពេលល្ងាច ថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ 2018</p>	<p>ថ្ងៃទី 15 ខែ កុម្ភៈ</p>
<ul style="list-style-type: none"> • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា) • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា) • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា) • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារក្នុងតុលាការ (ស្របតាមតម្រូវការស្តាប់សំឡេងក្នុងតុលាការកម្ពុជា) 	<p>ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារ</p>

<p>• 40% : 40% : 12%</p>	<p>• 40% : 8% : 40% : 12%</p>
--------------------------	-------------------------------

<p>• CCIE Routing and switching</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p>	<p>• CCIE Routing and switching</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p>
---	---

<p>• CCIE Routing and switching</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p>	<p>• CCIE Routing and switching</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p> <p>• CCNP Routing and Switching</p> <p>• CCNP security</p> <p>• CCIE security</p>
---	---